

ការទទួលទានសាក្រាម៉ង់

ជាងរាល់សប្តាហ៍យើងទទួលទានសាក្រាម៉ង់ ។ វាជួយយើងឲ្យចងចាំព្រះយេស៊ូវគ្រីស្ទ ហើយសន្យាថានឹងធ្វើតាមទ្រង់ ។




មុនពេល ខ្ញុំទទួលទានសាក្រាម៉ង់ខ្ញុំអាច . . .

- ច្រៀងទំនុកតម្កើង
- មើលគេរៀបចំនំប៉ុង និងទឹក
- ស្តាប់ការអធិស្ឋានសាក្រាម៉ង់

ក្នុងកំឡុងពេល ពីដីសាក្រាម៉ង់ខ្ញុំអាច . . .

- ទទួលទាននំប៉ុង និងទឹកដោយគោរព
- គិតអំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ខ្ញុំ និងថាតើទ្រង់ស្រឡាញ់ខ្ញុំខ្លាំងប៉ុណ្ណា
- ចងចាំសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ



បន្ទាប់ពី ពីដីសាក្រាម៉ង់ ខ្ញុំអាចចងចាំ និងធ្វើតាមព្រះយេស៊ូវពេញមួយសប្តាហ៍ដោយ . . .

- ការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់
- មានចិត្តល្អចំពោះមនុស្សដទៃ
- ធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ
- ស្តាប់ខ្លួនឯងថា « តើព្រះយេស៊ូវនឹងធ្វើអ្វី ? »

